



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំជំរុំផុង ស្រុកឆ្លូង ខេត្តក្រចេះ

ដោយ មានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក សហគមន៍សេដ្ឋី បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំជំរុំផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥០នាក់ (២៨%ជាស្ត្រី មាន២០%ជាជនជាតិដើមភាគតិចស្បៀង) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំជំរុំផុង ស្រុកឆ្លូង ខេត្តក្រចេះ

១. ការសាងសង់ផ្លូវ

- សុំសាងសង់ផ្លូវលំចំនួន២ខ្សែនៅក្នុងភូមិប្រហូត ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដោយខ្សែទី១ចាប់ពីចំណុចចុងភូមិ ទៅទល់ទទឹងភូមិប្រហូត មានប្រវែង៤១៤ម៉ែត្រ ទទឹង៥ម៉ែត្រ។ ខ្សែទី២ចាប់ពីចំណុចផ្លូវកែង ទៅទល់ស្រែតាត្រឹង មានប្រវែង៦១៨ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានដាក់លូ១កន្លែង មាន៥កង់ មុខកាត់៣តឹក។ សូមចាប់ផ្តើមពីឆ្នាំ២០១៣ បញ្ចប់ឆ្នាំ២០១៤។
- សុំសាងសង់ផ្លូវលំចំនួន៥ខ្សែនៅក្នុងភូមិបុស្ស ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដោយខ្សែទី១ចាប់ពីចំណុចមុខវត្តជំរុំផុង ទៅទល់ស្រែខាងកើត មានប្រវែង៣៥០ម៉ែត្រ ប្រើលូ១កន្លែងមាន៥កង់ ខ្សែទី២ពីចំណុចផ្លូវធំ ទៅទល់ផ្ទះតាហៀន មានប្រវែង៨០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់លូ១កន្លែង មាន៥កង់ ខ្សែទី៣ពីចំណុចផ្លូវធំ ទៅទល់ស្រែខាងកើត មានប្រវែង៣៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ខ្សែទី៤ពីចំណុចផ្លូវទី១ ទៅដល់ស្រែខាងជើង (កាត់ទទឹងទី១) មានប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រើលូ១កន្លែង មាន៥កង់ និងមុខកាត់៣តឹក ខ្សែទី៥ពីចំណុចផ្លូវទី១ ទៅដល់ស្រែខាងជើង (កាត់ទទឹងទី២) មានប្រវែង៥០០ម៉ែត្រ

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទទឹង៥ម៉ែត្រ ប្រើលូ១កន្លែង មាន៥កង់ និងមុខកាត់៣តឹក។ សូមចាប់ផ្តើមពីឆ្នាំ២០១៣ បញ្ចប់ឆ្នាំ ២០១៤។

- សុំសាងសង់ផ្លូវលំចំនួន៣ខ្សែនៅក្នុងភូមិស្រែស្តេច ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដោយខ្សែទី១ចាប់ពី ចំណុចផ្លូវលំ ទៅដល់ព្រែកដំបាល់ មានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រើលូ២កន្លែង ដោយ១កន្លែង ដាក់លូ៥កង់ និងមានមុខកាត់៣តឹក (កាត់ទទឹងទី១) ខ្សែទី២ពីចំណុចផ្លូវធំ ទៅដល់ព្រែកដំបាល់ មាន ប្រវែង២៥០ម៉ែត្រ ប្រើលូ២កន្លែង ដោយ១កន្លែង ដាក់លូ៥កង់ មានមុខកាត់៣តឹក(កាត់ទទឹងទី២) ខ្សែ ទី៣ពីចំណុចភូមិខាងជើង ទៅដល់ភូមិខាងត្បូង មានប្រវែង៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ។ សូមចាប់ផ្តើមពី ឆ្នាំ២០១៣ បញ្ចប់ឆ្នាំ២០១៤។

២. ការសាងសង់ស្ពាន

- ស្នើសុំស្ពាន១ខ្សែស្ថិតក្នុងភូមិស្រែទ្រៀក នៅចំណុចព្រែកដំបាល់ មានប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើ អំពីថ្ម។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

៣. ការស្នើសុំអណ្តូងទឹក

- ស្នើសុំអណ្តូងទឹកចំនួន៣អណ្តូងដែលស្ថិតនៅភូមិស្រែស្តេច ជាប្រភេទអណ្តូងតៅ មានជម្រៅ២០ម៉ែត្រ ប្រើលូចំនួន២២កង់ មានមុខកាត់៥តឹក ដោយដាក់នៅចំណុចសាលាបុណ្យ១អណ្តូង នៅចំណុចខាង កើតភូមិ១អណ្តូង និងខាងលិចភូមិ១អណ្តូង ជាប្រភេទអណ្តូងស្នប់។ សូមសាងសង់នៅឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។
- ស្នើសុំអណ្តូងទឹកចំនួន១អណ្តូងស្ថិតនៅភូមិស្រែទ្រៀក ដោយដាក់នៅចំណុចខាងលិចភូមិ ជាប្រភេទ អណ្តូងតៅ មានជម្រៅ៩ម៉ែត្រ ប្រើលូចំនួន២០កង់ មានមុខកាត់៥តឹក។ សូមសាងសង់នៅឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

៤. ការសាងសង់បង្គន់អនាម័យ

- សុំសាងសង់បង្គន់អនាម័យចំនួន៣០បង្គន់ សម្រាប់៣០គ្រួសារនៅក្នុងភូមិបុស្ស ជាប្រភេទបង្គន់ថ្ម មាន កម្ពស់២ម៉ែត្រ បណ្តោយ២.២០ម៉ែត្រ ទទឹង១.២០ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ និងឲ្យរួចជាស្ថាពរនៅ ឆ្នាំ២០១៣។

៥. សន្តិសុខ

- ស្នើសុំឲ្យមានការចាត់វិធានការចំពោះអ្នកលេងល្បែងស៊ីសង់ បៀរនិងអាប៉ោង និងសុំបន្ថែមសមត្ថកិច្ច ចំនួន០៧នាក់ សម្រាប់ឃុំជីវីជុងទាំងមូល ដើម្បីចុះប្រតិបត្តិការឲ្យបានគ្រប់ពេលវេលា។
- សូមឲ្យចាត់វិធានការចំពោះអ្នកជឹកស្រា បើហួសម៉ោង៩យប់ត្រូវដាក់ពិន័យចំនួន១០ម៉ឺនរៀល។ ចំនែក អ្នកលក់ស្រា ខាវាអូខេ បើហួសម៉ោង៩យប់ត្រូវពិន័យជាប្រាក់១លានរៀល ក្នុងករណីដែលមានការ ប្រព្រឹត្តខុសម្តងហើយម្តងទៀត ត្រូវពិន័យទ្វេដង ហើយប្រាក់ដែលពិន័យត្រូវដាក់ចូលទៅក្នុងថវិកាឃុំ។

- ស្នើសុំឲ្យមានការជួយចាត់វិធានការចំពោះអ្នកដែលប្រើអំពើហិង្សាក្នុងគ្រួសារ បើមានការសម្របសម្រួល ម្តងហើយនៅតែប្រព្រឹត្តទៀត សូមឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់។ គ្រប់ករណីទាំងអស់សូមចាប់ផ្តើម អនុវត្តពីឆ្នាំ២០១២ នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ឡុង ស៊ឹម** តំណាងគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាឃុំដំរីផុង បានមាន ប្រសាសន៍ថា «តម្រូវការអាទិភាពទាំង៥ ក្នុងវេទិកានេះ លោកនឹងយកទៅដាក់ក្នុងគម្រោងផែនការអភិវឌ្ឍន៍ឆ្នាំ ២០១២ និងឆ្នាំបន្តបន្ទាប់។ តែការអនុវត្តផែនការគឺមិនបាន១០០%ទេព្រោះវាអាស្រ័យលើថវិកាឃុំ ហើយក្នុង នាមលោកជាតំណាងគណបក្សប្រជាជន លោកនឹងខិតខំបន្តទៀត បើប្រជាពលរដ្ឋមានទំនុកចិត្តចំពោះរូប លោកនៅអាណត្តិទី៣នេះ»។

លោក **សុក្រ សេង** តំណាងគណបក្សសមរង្ស៊ី ជាជំទប់ទី១ មានប្រសាសន៍ថា «ក្នុងនាមលោក តំណាងគណបក្សសមរង្ស៊ី លោកតែងតែយកចិត្តទុកដាក់ដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយលោកនឹង យកតម្រូវការអាទិភាពទាំង៥នេះជាគោល និងអនុវត្តជាជំហានៗ ព្រោះវាអាស្រ័យលើថវិកាឃុំ»។

លោក **ម៉ម ហឿន** តំណាងគណបក្សនរោត្តម រណបូទិ៍ ជាជំទប់ទី២ បានមានប្រសាសន៍ថា «លោក មានការគាំទ្រចំពោះតម្រូវការអាទិភាពនេះ បើទោះជាមិនបានអនុវត្តបាន១០០% ក៏លោកនៅតែបន្តការរួម សហការគ្នាដើម្បីជម្រុញការងារឲ្យបានតាមតម្រូវការនៅឆ្នាំបន្តបន្ទាប់ទៀត»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិ ភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ឃួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No. 068